

Blue Pumpkin គម្រប់ខ្ពង់ខ្ពស់ របស់ខ្លួន

ម៉ឺន ញាណ

កាល ពីឆ្នាំ២០០០ ខណៈពេលដែលគោជនីយដ្ឋាន Blue Pumpkin (ល្ពៅខៀវ) បានចាប់ផ្ដើមបើកហាងតូចមួយរបស់ខ្លួននៅទីក្រុងសៀមរាប គឺពុំមានប្រជាជនកម្ពុជាច្រើននាក់បានស្គាល់អំពីវាទេ។ បន្ទាប់ពីចំណាយរយៈពេល១០ឆ្នាំ នៅក្នុងការអភិវឌ្ឍជាបន្តបន្ទាប់និងដោយមានការនិយមចូលចិត្តពីអតិថិជនជាអ្នកទេសចរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា រួមទាំងប្រជាជនក្នុងស្រុកផងដែរនោះ វាជាឱកាសល្អសម្រាប់ធ្វើការវិនិយោគពិសោធន៍ស្ត្រីពាណិជ្ជករកម្ពុជា និងជាថៅកែគោជនីយដ្ឋាន គឺអ្នកស្រី មាស យ៉ារី (Meas Yari) និងស្នាមរបស់គាត់គឺលោក Alain Dupuis ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងផ្នែកម្ហូបអាហារនិងភេសជ្ជៈ។



អ្នកស្រី Celine (រូបកាន់បាច់ផ្កា) អមដោយសហការីរបស់ Blue Pumpkin។ រូបថត សហការី

ជាង៤០០នាក់ នោះគឺជាការអភិវឌ្ឍប្រកបដោយមោទនភាព។ អ្នកស្រី Celine Serriere នាយកប្រតិបត្តិគោជនីយដ្ឋាន Blue Pumpkin បានមានប្រសាសន៍ថា «Blue Pumpkin គឺជាស្លាកយីហោគោជនីយដ្ឋានក្នុងស្រុកមួយដែលបង្កើតឡើងដើម្បីបង្ហាញពីលក្ខណៈជាតិ ដោយមានមូលដ្ឋានដើមកំណើតនៅទីក្រុងសៀមរាប និងបច្ចុប្បន្នយើងមានគោជនីយដ្ឋាននេះ

នៅទាំងពីរទីក្រុងសំខាន់ៗ គឺសៀមរាប និងភ្នំពេញ»។ «ឆ្នាំនេះជាទិវាដែលយើងប្រារព្ធខួបទី១៥ឆ្នាំរបស់ Blue Pumpkin។ វាគឺជាចំណុចដ៏សំខាន់ក្នុងដំណើរការអាជីវកម្មសម្រាប់ពួកយើងដែលការពិតវានឹងមានការផ្លាស់ប្តូរថ្មីនៃមធ្យមភាព។ ឆ្នាំនេះក៏ជាឆ្នាំផ្លាស់ប្តូរថ្មីដែរ»។ នេះបើតាមប្រសាសន៍របស់អ្នកស្រី Celine។ «ពួកយើងកំពុងដំណើរការវិវត្តនៅលើវិធីនៃការផ្លាស់ប្តូរ

បញ្ជីមុខម្ហូប រូបភាពទូទៅ ការទាក់ទងនិងផ្នែកហេដ្ឋារចនាសម្ព័ន្ធជាប្រវត្តិមានដូចជា ពណ៌ និងការតុបតែង



នំប៉័ងថ្មីឈ្មោះថា នំប៉័ងបារាំង របស់ Blue Pumpkin។ រូបថត សហការី

ខាងក្នុងនៃហាងជាដើម។ យើងនឹងធ្វើការផ្លាស់ប្តូរនៅសាខាខ្លះ យើងចង់ឲ្យអតិថិជនមានការភ្ញាក់ផ្អើលនៅពេលពួកគេបានឃើញចំណុចចាប់ផ្ដើមគឺពីហាងរបស់យើងនៅជួរមាត់ទន្លេ។»

«អ្នកគ្រប់គ្នានឹងបានឃើញពួកគេនិងមានភាពងាយស្រួលក្នុងការឡើងចុះរាងជាន់ផ្ទាល់ដី និងជាន់ទី១ ដោយលក្ខណៈសាមញ្ញបំផុត។ វានឹងធ្វើឲ្យអតិថិជនទាំងឡាយមានអារម្មណ៍សប្បាយរីករាយនៅក្នុងការជ្រើសរើសមុខម្ហូបអាហារដែលខ្លួនត្រូវការ»។

«ហាង Blue Pumpkin គឺជាហាងដែលបង្កើតឡើងនៅក្នុងស្រុក ប៉ុន្តែផលិតផលនៃហាងរបស់យើងគឺមានលក្ខណៈប្លែកពីគូប្រកួតប្រជែងទាំងអស់»។ នេះបើតាមប្រសាសន៍របស់អ្នកស្រី Celine។ «បុគ្គលិករបស់យើងស្ទើរតែ១០០ភាគរយ រាប់ចាប់តាំងពីអ្នកបម្រើ ចុងភៅ និងមេចុងភៅ ពួកគេគឺជាប្រជាជនកម្ពុជា

LAVA
the orient in a hot plate

RIO
the outdoor lounge

SUSHI+

No. 0123, Traing Village, Group 3
Siem Reap, Cambodia,
T. (+855) 63 962 952
www.riverbayvilla.com

